

កាលវិភាគការរៀននៅផ្ទះនៃថ្នាក់កុមារដ្ឋាន

ផ្នែកមាតិកា	ម៉ោងស្មើឡើង
អានឱ្យលឺ (មើល ឬ ស្តាប់សៀវភៅសោតកម្ម ឬ អានឱ្យលឺ)	20 នាទី
នកុំព្យូទ័រ ឬ បច្ចេកវិទ្យា (ចាប់ផ្តើមថ្នាក់រៀន ឬ មាតិកាថ្នាក់រៀននៅក្នុង ផ្នែកមួយ ឬ ពីរនៃផ្នែកដែលរៀបរាប់ខាងក្រោម)	20 នាទី
គណិតសាស្ត្រ	20 នាទី
សកម្មភាពរាងកាយ	20 នាទី
នលេងអក្សរ, ចម្រៀង ឬ ការយល់ដឹងពីមូលសទ្ធិ	20 នាទី
នវិទ្យាសាស្ត្រ, ការសិក្សាសង្គម, ឬ ការរៀនពីអារម្មណ៍ក្នុងសង្គម	20 នាទី
សកម្មភាពម៉ូទ័រពិចិត្រ (ចាត់ចែងធ្វើដោយដៃ, គូរគំនូរ, ការសរសេរ)	20 នាទី
សិល្បៈច្នៃប្រឌិត (នសិល្បៈ, តន្ត្រី, ការរាំ, យោគ)	20 នាទី

ជាដំបូងរាល់សប្តាហ៍ ផែនការរៀនពីចម្ងាយសម្រាប់ថ្នាក់កុមារដ្ឋាននឹងមានសកម្មភាពមានចន្លោះពេលមួយម៉ោង ដែលមានសកម្មភាព ចំនួនបីឬបួននៅក្នុងខាងក្នុងផ្នែកមាតិកាដែលបានរៀបរាប់ខាងលើ។ នាយកដ្ឋានកុមារភាពដំបូង (Early Childhood Department) បានដាក់ កាលវិភាគតាមរូបភាពនៅលើគេហទំព័រដើមថ្នាក់កុមារដ្ឋានដើម្បីផ្តល់ឱ្យឪពុកម្តាយរបស់សិស្សថ្នាក់កុមារដ្ឋាននូវជម្រើសសម្រាប់កាលវិភាគពេញ មួយថ្ងៃ ដែលរួមមានទម្លាប់នៅផ្ទះផងដែរ។

ការបង្កាត់បង្រៀនពីចម្ងាយ៖

- គ្រូរបស់កូនលោកអ្នកនឹងទាក់ទងតាមកាលវិភាគដើម្បីពិនិត្យមើលសិស្ស និង ពិភាក្សាពីជម្រើសជំនួយសម្រាប់ការរៀនពីចម្ងាយ។ ជម្រើសខ្លះទាំងនេះអាចរួមមានអ៊ីម៉ែល ការទំនាក់ទំនងតាមកម្មវិធី Google Classroom, DOJO, Remind, ឬ តាមរយៈមធ្យោបាយផ្សេងទៀត ឬ មានម៉ោងបង្រៀនជាមួយសិស្សតាមកម្មវិធី Zoom ឬ Google Hangouts ។ ទាំង អស់នេះអាចនឹងខុសគ្នាតាមថ្នាក់រៀន តាមកម្រិតថ្នាក់ និង តាមសាលា។ សាលារបស់អ្នកនឹងទំនាក់ទំនងព័ត៌មាននេះដោយផ្ទាល់ ទៅកាន់គ្រូសារ។

កិច្ចការរៀនរាល់សប្តាហ៍៖

- រៀនរាល់សប្តាហ៍ សិស្សនឹងទទួលសកម្មភាពផ្សេងៗដើម្បីជម្រុញការរៀនពីចម្ងាយ។ សកម្មភាពទាំងនេះនឹងខុសគ្នាទូទាំងផ្នែកមាតិកា និង ផ្តល់ជម្រើសបន្ថែមសម្រាប់កុមារ និង គ្រូសាររបស់ពួកគេដើម្បីជម្រុញការរៀននៅផ្ទះ។

កាលវិភាគការរៀននៅផ្ទះនៃថ្នាក់កុមារដ្ឋាន

អ្នករៀនក្មេងជាងគេរបស់យើងនឹងទទួលបានប្រយោជន៍ពីការអានលឿនជាមួយនឹងឪពុកម្តាយ ឬ បងប្អូនបង្កើតដែលធំជាងខ្លួន។ ជាជម្រើស
លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់សាលា Lowell Public School ៖ ការអានលឿន សាលា Cardinal O'Connell School មានរឿងជា
ច្រើនដែលសាកសមសម្រាប់កុមារក្មេងៗ ដែលត្រូវបានបង្ហាញទុកក្នុងគេហទំព័រនេះ។ អ្នកអាចស្វែងរកបញ្ជីសៀវភៅសម្រាប់អានលឿន ដោយអ្នក
អប់រំនៅសាលា Lowell Public School នៅក្នុងគេហទំព័រ <https://www.lowell.k12.ma.us/Page/3777>

យើងសូមលើកទឹកចិត្តឱ្យគ្រួសារពិនិត្យឡើងវិញនូវកញ្ចប់ការរៀននៅផ្ទះនៃថ្នាក់កុមារដ្ឋាន និង ជ្រើសរើសសកម្មភាពដែលគាំទ្រការរៀនរបស់
កុមារនៅទូទាំងផ្នែកមាតិកា។ គ្រួសារមិនត្រូវបានតម្រូវឱ្យដាក់ជូនកិច្ចការទៅដល់គ្រូរបស់ពួកគេនោះទេសម្រាប់ថ្នាក់កុមារដ្ឋាន ប៉ុន្តែគ្រូរបស់យើង
នឹងរីករាយនៅពេលទទួលបានដំណឹងពីគ្រួសារទាក់ទងនឹងការចូលរួមរបស់សិស្សនៅក្នុងសកម្មភាព តាមរយៈអ៊ីម៉ែល រូបភាព ឬ មធ្យោបាយផ្សេង
ទៀត។

សម្រាប់សិស្សដែលទទួលបានសេវាកម្មអប់រំពិសេស សកម្មភាពនឹងត្រូវបានកែប្រែតាមរយៈការសហការរវាងគ្រូថ្នាក់រៀន និង គ្រូអប់រំពិសេស។ អ្នក
អាចចង់ពិចារណាលើការរុករកឱកាសរៀនតាមអ៊ិនធើណែត ដែលត្រូវបានស្នើឡើងដោយគ្រូរបស់កូនលោកអ្នក ដែលត្រូវបានរកឃើញនៅក្នុង
កញ្ចប់រៀនថ្នាក់កុមារដ្ឋាន ឬ ដែលត្រូវបានបង្ហាញទុកក្នុងគេហទំព័រ LPS ។ កិច្ចការនេះគឺគ្រាន់តែជាជម្រើសប៉ុណ្ណោះ។ (លោកអ្នកអាចធ្វើកិច្ចការ
មិនធ្វើក៏បាន។)

> **ការប្រជុំសន្និសីទតាមវីដេអូ** – គ្រូរបស់កូនលោកអ្នកនឹងទាក់ទងលោកអ្នកទាក់ទងនឹងព័ត៌មានលម្អិត និង ពេលវេលាដែលមានសម្រាប់ការ
ប្រជុំសន្និសីទតាមវីដេអូ។ ការចូលរួមនៅក្នុងការប្រជុំនេះគឺតាមការជ្រើសរើសរបស់កុមារ និង គ្រួសារ។ សម្រាប់សិស្សដែលទទួលបានសេវាកម្មអប់រំ
ពិសេស ដែលគេដកចេញពីថ្នាក់រៀនធម្មតា អ្នកផ្តល់សេវាកម្មអប់រំពិសេសនឹងមានពេលមួយសំណុំខុសគ្នាមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹង
សិស្ស ដែលពួកគេផ្តល់សេវាកម្មឱ្យ តាមភាពសាកសម។

យើងលើកទឹកចិត្តឱ្យគ្រួសារបង្កើតកាលវិភាគផ្ទាល់ខ្លួន ដែលមានប្រសិទ្ធភាពជាមួយស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។ យើងលើកទឹកចិត្តឱ្យលោក
អ្នកចូលរួមក្នុងការបង្ហាត់បង្រៀនពីចម្ងាយ ដែលអ្នកមានអារម្មណ៍សុខស្រួលសកម្មភាពដែលទាក់ទង។ ពេលឱកាសសម្រាប់ប្រជុំសន្និសីទតាមវីដេ
អូ អាចផ្តល់ឱ្យកូនរបស់លោកអ្នកនូវឱកាសមួយដើម្បីជួបមិត្តពីសាលា ខណៈពេលចូលរួមក្នុងសកម្មភាពរួមគ្នាជាមួយនឹងគ្រូរបស់ពួកគេ។ សូម
បង្កើតកាលវិភាគមួយសម្រាប់សប្តាហ៍នោះ ដែលសមហេតុផលសម្រាប់គ្រួសារលោកអ្នក និង គាំទ្រការរៀនរបស់កូនលោកអ្នក។ ក្មេងជាច្រើន
សម្រេចកិច្ចការបានប្រសើរបំផុតជាមួយទម្លាប់ និង ការរំពឹងទុកដែលអាចទាញទុកបាន។ អ្នកអាចចង់ប្រើប្រាស់កាលវិភាគតាមរូបភាពខាងក្រោម
ដើម្បីជួយកូនរបស់លោកអ្នកបង្កើតទម្លាប់មួយ ដែលបំពេញតាមតម្រូវការរបស់គ្រួសារ ខណៈពេលក្មេងមិនស្ថិតនៅសាលារៀន។

កាលវិភាគការរៀននៅផ្ទះនៃថ្នាក់កុមារដ្ឋាន

កាលវិភាគតាមរូបភាពប្រចាំថ្ងៃ

ជីវិតរស់នៅរបស់គ្រួសារ និង កាលវិភាគរបស់មនុស្សគ្រប់គ្នាគឺមិនដូចគ្នាទេ ដូច្នេះអ្នកអាចដាក់ពេលវេលាដែលមានប្រសិទ្ធភាពបំផុតសម្រាប់លោកអ្នក។ ដោយមានការមើលថែរបស់ឪពុកម្តាយ (រយៈពេល 15 នាទី) និងការជួយដែលបានរៀបចំដោយឪពុកម្តាយ បន្ទាប់មកកុមារអាចទៅរៀនបាន។

នៅអំឡុងពេលនៃគម្រោង ការលេងនៅក្នុងផ្ទះ និង ពេលស្ងប់ស្ងៀម។ រៀនសរសេរសកម្មភាពដែលនឹងសាកសមសម្រាប់អ្នក និង/ឬ កូនរបស់លោកអ្នក។

ម៉ោង	សកម្មភាព
ពេលព្រឹក	 អាហារពេលព្រឹក
ពេលព្រឹក	<div style="display: flex; justify-content: space-around;"> <div style="text-align: center;">  ដុសធ្មេញ </div> <div style="text-align: center;">  ជួយសម្អាត </div> </div>
ពេលព្រឹក	<div style="display: flex; justify-content: space-around;"> <div style="text-align: center;"> ម៉ោងនិទានរឿង  </div> <div style="text-align: center;"> គូរ និង សរសេរ  </div> </div>
ពេលព្រឹក	ចេញទៅក្រៅលេង <div style="display: flex; justify-content: space-around; margin-top: 10px;">   </div>
ពេលព្រឹក	ពេលគម្រោង - សម្អាត ពេលធ្វើចប់ <div style="display: flex; justify-content: space-around; margin-top: 10px;">   </div>

កាលវិភាគការរៀននៅផ្ទះនៃថ្នាក់កុមារដ្ឋាន

អាហារថ្ងៃត្រង់ និង ជួយជុំវិញផ្ទះ

ពេលរសៀល



ពេលស្ងាត់ស្ងៀម និង ការលេងនៅខាងក្រៅផ្ទះ

ពេលរសៀល



ការលេង និង ការរៀន - សម្អាត នៅពេលធ្វើចប់

ពេលរសៀល



ច្រៀង និង រាំ

ពេលរសៀល



រៀបចំប្រដាប់លេងឱ្យមានរបៀប និង ជួយជុំវិញផ្ទះ

ពេលរសៀល



គម្រោងរៀនពីម្តាយសម្រាប់ថ្នាក់កុមារដ្ឋានគ្រួសារ

ពេលល្ងាច

អាហារពេលល្ងាច



ពេលល្ងាច

ពេលវេលាគ្រួសារ



ពេលល្ងាច

និទានរឿងពេលចូលគេង



រាត្រីស្ងៀម



គម្រោងរៀនពីម្ខាយសម្រាប់ថ្នាក់កុមារដ្ឋានគ្រួសារ

<https://www.somervilleearlyed.com/schoolhomecurriculum>